

ព័ត៌មាននេះត្រូវបានបកប្រែដោយប្រើកម្មវិធីបកប្រែប្រែប្រួលឬកម្មវិធីតាមអ៊ិនធឺណិតផ្សេងទៀត។ សូមអភ័យទោសរាល់កំហុស។

៦-២២-២០

គ្រួសារស៊ីអេសភីជាទីរាប់អាន៖

កាលពីដើមខែនេះសាលារដ្ឋកូឡុំបៀបានប្រកាសថាខ្លួននឹងផ្តល់ជូនគ្រួសារនូវជម្រើសនៃការបង្រៀនផ្ទាល់ឬតាមអ៊ិនធឺណិតសម្រាប់ការត្រឡប់មកវិញរបស់យើងនៅរដូវស្លឹកឈើជ្រុះ។

សាលាសិក្សាធិការបានធ្វើការអភិវឌ្ឍផែនការដ៏ទូលំទូលាយសម្រាប់ទាំងជម្រើសនិងឯកសារផែនការនិងព័ត៌មានបន្ថែមរួមទាំងសំណួរដែលត្រូវបានសួរជាញឹកញាប់ឥឡូវនេះអាចរកបាននៅលើគេហទំព័ររបស់យើងតាមរយៈគេហទំព័រ www.cpsk12.org/fall2020 ។

គ្រួសារនឹងត្រូវជ្រើសរើសដោយផ្ទាល់ឬតាមអ៊ិនធឺណិតដោយបំពេញកម្រងសំណួរចុះឈ្មោះ។ វាត្រូវ **បញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា** ដើម្បីទុកពេលវេលាអោយស្រុកបង្កើតកាលវិភាគសិស្សនិងធ្វើការកំណត់បុគ្គលិក។

អ្នកអាចបំពេញកម្រងសំណួរនៅទីនេះ៖ <https://web.cpsk12.org/survey/login.php>

អ្នកនឹងត្រូវការលេខសំដាត់និងលេខសំដាត់។ ប្រសិនបើអ្នកមិនដឹងលេខសម្គាល់និងលេខសំដាត់អ្នកអាចប្រើតំណភ្ជាប់ខាងក្រោមដើម្បីជួយអ្នក។

ភ្លេចលេខសម្គាល់ខ្លះ៖ <https://web.cpsk12.org/cpsonline/familyupdate/familyupdate.php#!>
ភ្លេចលេខសម្ងាត់របស់ខ្លះ៖ <https://launchpad.classlink.com/resetpassword?scode=CPSFamilies>

ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមឬ មានសំណួរទាក់ទងនឹងការចូលដើម្បីមើលព័ត៌មានរបស់សិស្សអ្នកសូមទាក់ទងមកការិយាល័យជំនួយតាមរយៈលេខ ៥៧៣-២១៤-៣៣៣ ។

យើងយល់ថានេះគឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់គ្រួសារ។ មណ្ឌលនេះនឹងរៀបចំគេហទំព័រអ៊ិនធឺណិតពង្រីកព័ត៌មានជាច្រើនសម្រាប់គ្រួសារឱ្យស្វែងយល់បន្ថែមអំពីជម្រើសតាមអ៊ិនធឺណិត។ ប្រសិនបើអ្នកមិនអាចចូលរួមវគ្គណាមួយនៃវគ្គផ្សាយផ្ទាល់ទេនោះគេហទំព័រក៏នឹងត្រូវបានកត់ត្រាទុកនិងអាចរកបាននៅលើគេហទំព័ររបស់យើងផងដែររាប់ពីវគ្គបន្តផ្ទាល់បានកើតឡើង។

បឋមសិក្សា (K-៥) ពង្រីកគេហទំព័រ

<p>ថ្ងៃទី ២៣ ខែមិថុនា - ឪពុកម្តាយបឋម ៦:៣០ ល្ងាច ប្រធានបទ ម៉ោងនៅកណ្តាល ល:ថ្ងៃទី ២៣ ខែមិថុនាសម័យប្រជុំមាតាបិតាបឋម សូមចុចតំណខាងក្រោមដើម្បីចូលរួមសិក្ខា សាលា: https://cpsk12.zoom.us/j/93770845531</p>	<p>ថ្ងៃទី ២៥ ខែមិថុនា - ឪពុកម្តាយបឋមសិក្សា ម៉ោង ៦ ៖ ៣០ ល្ងាចម៉ោងនៅកណ្តាល ប្រធានបទ: ថ្ងៃទី ២៥ ខែមិថុនាសម័យមាតាបិតាបឋម សូមចុចតំណខាងក្រោមដើម្បីចូលរួមសិក្ខា សាលា: https://cpsk12.zoom.us/j/94703538741</p>
<p>ថ្ងៃទី ២៤ ខែមិថុនា - អ្នកនិយាយភាសាអារ៉ាប់ ម៉ោង 5:00 ល្ងាចកណ្តាលម៉ោង ប្រធានបទ: នាយកដ្ឋានអែលសាលាសាធារណៈកូឡុំប៊ី - វាគ្មិនភាសាអារ៉ាប់ - ផែនការ CPS បាន 2020-21 សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចូលរួមសិ ក្ខាសាលានេះ: https://cpsk12.zoom.us/j/92913753199</p>	<p>ថ្ងៃទី ២៤ ខែមិថុនា - អ្នកនិយាយភាសាអេស្ប៉ាញ ប្រធានបទ ម៉ោងកណ្តាល ៧ ៖ ប្រធានបទនាយកដ្ឋានសាធារណៈនៃសា លាកូឡុំបៀ - អ្នកនិយាយភាសាអេស្ប៉ាញ - គំរោងអេសភីអេស ២០២០-២១ សូមចុចលើខាងក្រោមដើម្បីចូលរួមសិក្ខា សាលានេះ: https://cpsk12.zoom.us/j/95757162978</p>

អនុវិទ្យាល័យ (មធ្យមនិងវិទ្យាល័យ ៦-១២) ពង្រីកវេបសាយ

<p>ថ្ងៃទី ២៣ ខែមិថុនា - ឪពុកម្តាយបន្ទាប់បន្សំ ប្រធានបទ ម៉ោង ៥ រសៀលម៉ោងកណ្តាល ល: វគ្គសិក្ខាសាលា ថ្ងៃទី ២៣ ខែមិថុនា សូមចុចតំណខាងក្រោមដើម្បីចូលរួ មសិក្ខាសាលា: https://cpsk12.zoom.us/j/91983489279</p>	<p>ថ្ងៃទី ២៥ ខែមិថុនា - ឪពុកម្តាយអនុវិទ្យាល័យ ម៉ោង 5:00 ល្ងាចកណ្តាលម៉ោង ប្រធានបទ: អនុវិទ្យាល័យថ្ងៃទី 25 ខែមិថុនាសម័យ សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចូលរួមសិ ក្ខាសាលានេះ: https://cpsk12.zoom.us/j/97611206029</p>
<p>ថ្ងៃទី ២៤ ខែមិថុនា - អ្នកនិយាយភាសាអារ៉ាប់ ម៉ោង 5:00 ល្ងាចកណ្តាលម៉ោង ប្រធានបទ: នាយកដ្ឋានអែលសាលាសាធារណៈកូឡុំប៊ី - វាគ្មិនភាសាអារ៉ាប់ - ផែនការ CPS បាន 2020- 21 សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចូលរួម សិក្ខាសាលានេះ: https://cpsk12.zoom.us/j/92913753199</p>	<p>ថ្ងៃទី ២៤ ខែមិថុនា - អ្នកនិយាយភាសាអេស្ប៉ាញ ប្រធានបទ ម៉ោងកណ្តាល ៧ ៖ ប្រធានបទនាយកដ្ឋានសាធារណៈនៃសា លាកូឡុំបៀ - អ្នកនិយាយភាសាអេស្ប៉ាញ - គំរោងអេសភីអេស ២០២០- ២១ សូមចុចលើខាងក្រោមដើម្បីចូលរួមសិ ក្ខាសាលានេះ: https://cpsk12.zoom.us/j/95757162978</p>

គិតត្រឹមថ្ងៃទី ២២

ខែមិថុនានេះជា ផែនការរបស់យើង ។ នៅពេលរដូវក្តៅរីកចម្រើនយើងនឹងបន្តទំនាក់ទំនងជិតស្និទ្ធជាមួយនាយកដ្ឋានសុខភាពខោនធីកូឡឺប៊ី / Boone ។ ប្រសិនបើផែនការរបស់យើងសម្រាប់ឆ្នាំសិក្សា ២០២០-២១ ត្រូវការផ្លាស់ប្តូរយើងនឹងធ្វើការផ្លាស់ប្តូរទាំងនេះទៅគ្រួសារ។

សូមអរគុណចំពោះការអត់ធ្មត់និងការគាំទ្ររបស់អ្នក។

សាលារដ្ឋ កូឡឺប៊ី

១៨១៨ ដាប់ប៊ិលលីផ្លូវ

កូឡឺប៊ី, MO ៦៥២០៣

www.cpsk12.org | www.cpsk12.org/fall2020